

## Les mots français empruntés

Voici la liste des mots français empruntés. Cette liste était un travail du groupe des étudiants professeurs de français-français, promotion 2, de l'année scolaire 2012-2013, intitulé « Mots empruntés ». Nous avons retravaillé sur cette liste en enlevant certains mots selon la recommandation de notre professeur responsable et en ajoutant une cinquantaine de mots nouveaux.

### Les mots en français

### En Khmer

#### A

Alcool	អាកុល
Ampli	អំភ្លី
Aspirine	អាស៊ីរីន

#### B

Bactérie	បាក់តេរី
Baleine	បាឡែន
Ballon	បាល់ឡុង
Banc	បង់
Basse	បាស
Béton	បេតុង
Beurre	ប័រ
Bic	ប៊ិក
Bidon	ប៊ីដុង
Bière	ប៊ីយែរ
Bifteck	ប៊ីហ្វតិក
Billard	ប៊ីយ៉ា
Bouton	ប៊ូតុង
Buffet	ប៊ូសហ្វេ

#### C

Câble	កាប
Cadeaux	កាដូ
Caisse	កេស
Caoutchouc	កៅស៊ូ
Carat	កាត់
Carotte	កាវ៉ុត

Carré	ការេ
Carreau	ការ៉ូ
Cartable	កាតាប
Carte	កាត
Carte grise	កាតគ្រី
Carton	កាតុង
Casino	កាស៊ីណូ
Centimètre	សង់ទីម៉ែត្រ
Chimie	គីមី
Chocolat	សូកូឡា
Cube	គូប
Cyclone	ស៊ីក្លូន

G

Guitar	ហ្គីតា
Guitar basse	ហ្គីតាបាស

H

Haut-parleur	អូប៉ាលែរ
Hectare	ហិកតា

K

Kilo	គីឡូ
Kilocycle	គីឡូស៊ីក
Kilogramme	គីឡូក្រាម
Kilomètre	គីឡូម៉ែត្រ
Kilomètre carré	គីឡូម៉ែត្រការេ
Kilotonne	គីឡូតោន
Kilovolt	គីឡូវ៉ុល
Kilowatt	ញីឡូវ៉ាត់

L

Litre	លីត្រ
Loto	ឡូតូ

M

Magnétique	ម៉ាញេទិច
Magnétophone	ម៉ាញេ
Marathon	ម៉ារ៉ាតុង

Marine	ម៉ារីន
Marque	ម៉ាក
Masque	ម៉ាស់
Massage	ម៉ាហ្សា
Mazout	ម៉ាស៊ូត
Mécanique	មេកានិច
Mégawatt	ម៉េហ្គាវ៉ាត់
Menu	ម៉ឺនុយ
Mètre	ម៉ែត្រ
Mètre cube	ម៉ែត្រគូប
Milligramme	មិល្លីក្រាម
Millimètre	មិល្លីម៉ែត្រ
Missile	មីស៊ីល
Mode	ម៉ូត
Modèle	ម៉ូដែល
Moto-remorque	រ៉ឺម៉កម៉ូតូ

P

Piston	ពីស្តុង
Planton	ប្លង់តុង
Prise	ព្រី
Pomme	ប៉ោម
Potassium	ប៉ូតាស្យូម

Q

Quorum	ក្វរ៉ុម
--------	---------

R

Radar	រ៉ាដា
Réacteur	រេអាក់ទ័រ
Remorque	រ៉ឺម៉ក

S

Salade	សាឡាដ
Salon	សាឡុង
SAMU	សាមុយ
Satin	សាតាំង
Série	សេរី

Sérum	សេរ៉ូម
Siffler	ស៊ីហ្គេ
Signer	ស៊ីញ៉េ
Sirène	ស៊ីរ៉េន
Sirop	ស៊ីរ៉ូប
Ski	ស្គី
Soupe	ស៊ុប
Stade	ស្តាដ
Standard	ស្តង់ដារ
Stéréo	ស្តេរេអូ
Stop	ស្តុប
Super	ស៊ុបពែរ

T

Tank	តង់
Taxi	តាក់ស៊ី
Taximètre	តាក់ស៊ីម៉ែត្រ
Ténia	តេនញ៉ា
Téléphone	តេ
Télécommande	តេឡេ
Télégramme	តេឡេក្រាម
Tonne	តោន
Tracteur	ត្រាក់ទ័រ
Tube, tuyau	ទុយយោ

U

Uranium	អ៊ុយរ៉ានីញ៉ូម
---------	---------------

V

Vacances	វ៉ាកង
Vaccine	វ៉ាក់សាំង
Valise	វ៉ាលីស
Villa	វីឡា
Visa	វីសា
Vitamine	វីតាមីន